

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍
ប្រជុំប្រចាំខែ កក្កដា ឆ្នាំ ២០១៤

នៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០១៤ វេលាម៉ោង០៩:០០នាទីព្រឹក នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមន្ត្រីរាជ ការ បុគ្គលិកទាំងអស់ប្រចាំខែ កក្កដា ឆ្នាំ២០១៤ ដែលដឹកនាំការប្រជុំដោយ **ឯកឧត្តមវេជ្ជ តេង តន្ត្រី** អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មាន៖ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និង មន្ត្រីរាជការ បុគ្គលិកទាំងអស់ ចំនួន ៥៥ នាក់ ។

អវត្តមាន

- | | | |
|------------------|---------------------------------|------------|
| ១-ឯកឧត្តមវេជ្ជ. | ហោ ប៊ុនឡេង អគ្គលេខាធិការរង | (ច្បាប់) |
| ២-លោកវេជ្ជ. | រស់ សីលវ៉ាត់ អគ្គលេខាធិការរង | (ច្បាប់) |
| ៣-លោកស្រីវេជ្ជ. | ឯន លីណា ប្រធាននាយកដ្ឋាន PMER | (ច្បាប់) |
| ៤-ឯកឧត្តមវេជ្ជ. | ស៊ឹម គឹមសាន ប្រធាននាយកដ្ឋាន CRM | (ឥតច្បាប់) |
| ៥-លោក នាង សៅរុដី | ប្រធានការិយាល័យបុគ្គលិក | (ឥតច្បាប់) |
| ៦-លោក ចេង ថា | ប្រធានការិយាល័យផែនការ | (ឥតច្បាប់) |
| ៧-លោកវេជ្ជ. | ទុយ អមវិទូ មន្ត្រី PMER | (ឥតច្បាប់) |

គោលបំណងនៃកិច្ចប្រជុំនេះ មាន៖

1. ការការងាររដ្ឋបាល
 - ស្ថានភាពបុគ្គលិក
 - ពង្រឹងរបៀបរបបធ្វើការងាររដ្ឋបាលកន្លងមក
 - ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីថវិកាចុះបេសកកម្មក្នុង និង ក្រៅប្រទេស
2. ការងារផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ មានមតិស្វាគមន៍ និង កោតសរសើរដល់មន្ត្រី ដែលបានខិតខំបំពេញការងារ និង ជំរុញលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកទាំងអស់ ឲ្យប្រឹង ប្រែងធ្វើការងារ បន្តទៅទៀត ។

ការងាររដ្ឋបាល

លោក ឈឹម ឃិនដារ៉ុតប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ បានលើកឡើងថា៖

- បង្ហាញពីវត្តមានអគ្គលេខាធិការរងថ្មី
- ចំពោះ POC ស្នើឲ្យមន្ត្រីទាំងអស់ ទាក់ទងជាមួយ លោក ឆេង វណ្ណា ប្រធានការិយាល័យគណនេយ្យ ដើម្បីបំពេញទំនងបែបបទរបាយការណ៍ថ្មី ទាំង ឆ្នាំ ២០១៣ និង ២០១៤ ។ របាយការណ៍នេះ ស្នើប្រមូលឲ្យបាន នៅ ពុធ សប្តាហ៍នេះ ។
- មន្ត្រី បុគ្គលិកទាំងអស់ ត្រូវគោរពម៉ោងធ្វើការងារ ទាំងមន្ត្រី TA និង មន្ត្រី រដ្ឋ ដែលទទួលបាន ថវិកា POC ព្រោះមន្ត្រី GF ចុះត្រួតពិនិត្យមន្ត្រីយើង ២ ដង ក្នុងសប្តាហ៍ គឺ ថ្ងៃ អង្គារ និង ថ្ងៃព្រហស្បតិ៍ រៀងរាល់សប្តាហ៍ ។
- ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងវិញត្រឡប់មកពីចូលរួមសន្និបាតអន្តរជាតិ ស្តីពី ជំងឺអេដស៍ នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៤ វេលា ម៉ោង ០២: ៤០នាទីរសៀល ។ ដូចនេះ ស្នើអញ្ជើញ មន្ត្រី បុគ្គលិកទាំងអស់ ចូលរួមទទួលឯកឧត្តមទេសរដ្ឋមន្ត្រី ដោយជួបជុំគ្នានៅអាជ្ញាធរ ជាតិប្រយុទ្ធ និងជំងឺអេដស៍ នៅវេលាម៉ោង ០១: ៣០នាទីរសៀល ។
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញអនុក្រឹត្យ ស្តីពីការកែទំនងថវិកាចុះ បេសកកម្មក្នុងប្រទេស និង ក្រៅប្រទេស ដោយមានការតំឡើងទឹកប្រាក់ចុះ បេសកកម្ម និង ថែមទាំងបុគ្គលិកកិច្ចសន្យា និង ទីប្រឹក្សា ក៏ចុះបេសកកម្ម បានដែរ តែមន្ត្រីម្នាក់ ឲ្យចុះបានតែ ១០ ថ្ងៃគត់ក្នុងមួយខែ ។ អនុក្រឹត្យនេះ បានថតចម្លងជូន គ្រប់នាយកដ្ឋាន និង ថ្នាក់ដឹកនាំជ្រាប ។

ឯកឧត្តមអគ្គលេខាធិការ មានអនុសាសន៍

- នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ត្រូវរៀបចំ និង ស្នើមន្ត្រីទាំងអស់ចូលរួម ទទួលដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី វិញត្រឡប់មកពីចូលរួមសន្និបាតអន្តរជាតិ ស្តីពីជំងឺអេដស៍ នៅប្រទេសអូស្ត្រាលី ដែលនឹងមកដល់នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ០២: ៤០នាទីរសៀល ។

- ចំពោះអនុក្រឹត្យ ស្តីពីការកែទម្រង់ថវិកាចុះ បេសកកម្មក្នុងប្រទេស និង ក្រៅប្រទេស ត្រូវរង់ចាំសុំគោលការណ៍អនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្ត្រីសិន ។
- បុគ្គលិក TA ត្រូវកែសំរួលនូវរបាយការណ៍របស់ខ្លួនឡើងវិញ ដោយសរសេរទៅតាម TOR របស់ខ្លួន ដែលបានបង្កើតឡើង ។
- បុគ្គលិក TA ទាំងអស់ ត្រូវគោរពម៉ោងធ្វើការងារ កុំមើលតាមមន្ត្រីរាជការ បុគ្គលិកទូទៅ ។
- ស្នើឲ្យមន្ត្រីរាជការទាំងអស់ រក្សានូវវិន័យ សាមគ្គីភាព និង ត្រូវស្វែង យល់ពីគ្នាទៅវិញទៅមក ដើម្បីធ្វើការងាររួមគ្នា ។

ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការ បានស្នើឲ្យមន្ត្រី បុគ្គលិកទាំងអស់ ខិតខំអនុវត្តការងារ ប្រកបដោយសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ពង្រឹងការផ្តល់ព័ត៌មានឲ្យបានច្បាស់ ទាន់ពេលវេលា និង មានវិន័យក្នុងការងារ ការប្រជុំជាមួយថ្នាក់ដឹកនាំជាដើម ។ ជំរះឲ្យបាននូវការមើលបំណាំគ្នា ឬ ក៏ចាប់កំហុសគ្នាទៅវិញទៅមក ។ នេះជាការចែករំលែក ទោះបីជាមានតិចតួចក៏ដោយ នោះជាគោលការណ៍គ្រឹះនៃការសាមគ្គីភាពផ្ទៃក្នុង ។ ត្រូវផ្តល់មតិយោបល់គ្នា ក្នុងនាមជាគ្រូសារមិត្តភ័ក្ត្ររួមការងារ ។ បញ្ហា ឬ ចំងល់នានា អាចជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយ ឯកឧត្តម អគ្គលេខាធិការគ្រប់ពេលវេលា ។

អង្គប្រជុំបានបញ្ចប់ នៅវេលាម៉ោង ១១:០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាស រីករាយក្រៃលែង។

អ្នកធ្វើរបាយការណ៍

បានឃើញ និង ឯកភាព
ប្រធានអង្គប្រជុំ

ហ៊ិន ស

រូបភាពនៃកិច្ចប្រជុំ



